



**ក្រសួងសង្គមកិច្ច អតីតយុទ្ធជន  
និងយុវនីតិសម្បទា**

**របាយការណ៍  
បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត**

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឱ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ និងមុំទី៤ នៃចតុកោណ ទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពសង្គម និងការជំរុញគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បាន បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីត មន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ចំណុច ដំហានទី៣ គឺ (ក).យុទ្ធ សាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣).ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រភពធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាល ភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥). អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).សិក្សា ស្រាវ ជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជា ដៃគូ។

ជាអាទិ៍ក្នុងខែសីហា ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេច បានលទ្ធផលដូចខាងក្រោម៖

**I-លទ្ធផលការងារ**

**១.ការងារអាទិភាពទី ១**

**អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ**

**ក-ការងារសង្គ្រោះបន្ទាន់ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ**

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានានាំយក អំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះចំនួន ១៨៨គ្រួសារ ក្នុងនោះ ខេត្ត កំពង់ស្ពឺចំនួន ០៣គ្រួសារ កណ្តាលចំនួន ១៣០គ្រួសារ កំពង់ចាមចំនួន ០៨គ្រួសារ កំពង់ធំចំនួន ០៧គ្រួសារ កែប ចំនួន ១៧គ្រួសារ និងខេត្តបន្ទាយមានជ័យចំនួន ២៣គ្រួសារ

-បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង និងសម្ភារៈផ្សេងៗដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះចំនួន ៨៩៦គ្រួសារ ក្នុងនោះ ខេត្តព្រៃវែងចំនួន ៨៦០គ្រួសារ ស្ទឹងត្រែងចំនួន ១៨គ្រួសារ និងខេត្តប៉ៃលិនចំនួន ១៨គ្រួសារ។ ដោយឡែក អង្គការស៊ីប៊ីអិនកម្ពុជាបានដឹកអណ្តូងស្នប់ចំនួន ៣១ សម្រាប់សហគមន៍គ្រួសារក្រីក្រចំនួន ៦៥២គ្រួសារ និងជួយវះកាត់មាត់ឆែបកុមារចំនួន ២៨នាក់ អង្គការមណ្ឌលធនធានគ្រួសារបានផ្តល់អណ្តូងស្នប់ចំនួន ១៤ ផ្ទុះចម្រោះ ទឹកចំនួន ៧៤ និងបន្ទះសូឡាចំនួន ៣៤០បន្ទះ សម្រាប់ប្រជាជនក្រីក្រចំនួន ៤១៤គ្រួសារ អង្គការគ្រីតិកសកម្ពុជា បានផ្តល់អាហារូបករណ៍សិស្សក្រីក្រចំនួន ៦៥នាក់និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ស្ត្រីក្រីក្រចំនួន ៨៥នាក់ អង្គការ ម្លប់តាប៉ាងបានបង្កើតមុខរបរខ្នាតតូចដល់ស្ត្រីក្រីក្រចំនួន ១១នាក់ និងអង្គការវេណាសេដើរជាមួយស្ត្រីកម្ពុជាបានទទួល ជនក្រីក្រចំនួន ០៩នាក់ ឲ្យស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់ចំនួន ៧០០គ្រួសារ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ដោយក្នុងមួយគ្រួសារ ទទួលបាន មី ១កេស មុង ១ ក្រមា ១ កន្ទេល ១ តង់កៅស៊ូ ១ ត្រីខ ១យូ ទឹកស៊ីអ៊ីវ ១ដប និងថវិកា ៣០.០០០៛

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងលោកជំទាវបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រ ទុរគុណ និងរងគ្រោះដោយខ្យល់ព្យុះនៅឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម ដោយគ្រួសារ ទុរគុណ ក្នុងមួយគ្រួសារទទួលបានអង្ករ ៤០គ.ក មុង ១ ភួយ ១ កន្ទេល ១ តង់កៅស៊ូ ១ គ្រឿងឧបភោគបរិភោគ និងថវិកា ៣០០.០០០៛ គ្រួសាររលំផ្ទះឧបត្ថម្ភថវិកា ៥០០.០០០៛ លើសម្ភារៈ គ្រួសារសពកុមារដែលត្រូវជនរិកលចរិក សម្លាប់ឧបត្ថម្ភថវិកា ៦០០.០០០៛ លើសម្ភារៈ និងឧបត្ថម្ភគ្រួសារសពប្រជាជនក្រីក្រចំនួន ០៤គ្រួសារ ផ្សេងទៀត ដោយ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គ.ក និងថវិកា ២០០.០០០៛ ដោយឡែក ដូនដី តាជីចំនួន ៧០នាក់ ដែល បានចូលរួមក្នុងពិធី ម្នាក់ៗទទួលបានថវិកា ១០.០០០៛

-បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណចំនួន ២៧.៨០៩គ្រួសារ ក្នុង នោះមាន ខេត្តកំពង់ឆ្នាំងចំនួន ១៥.០៧៨គ្រួសារ កណ្តាលចំនួន ១២.៧០១គ្រួសារ និងខេត្តកំពតចំនួន ៣០គ្រួសារ។

**ខ-ការងារជនអនាថា**

-បានស្រង់ស្ថិតិជនអនាថា និងជនរិកលចរិកសរុបចំនួន ១៩០នាក់ ក្នុងនោះ ខេត្តកំពង់ឆ្នាំងចំនួន ៥៤នាក់ ព្រះសីហនុចំនួន ១៣នាក់ កណ្តាលចំនួន ៧១នាក់ និងខេត្តឧត្តរមានជ័យចំនួន ៣២នាក់

-បានស្រង់ស្ថិតិជនចំណាកស្រុកសរុបចំនួន ៦.៣១០នាក់ ក្នុងនោះ ខេត្តមណ្ឌលគិរីចំនួន ១១៧នាក់ និងខេត្ត កំពង់ឆ្នាំងចំនួន ៦.១៩៣នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនអនាថាចំនួន ២១នាក់ មកអប់រំ ពិគ្រោះយោបល់ និងបញ្ជូនទៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ និងបានទទួលជនក្រីក្រគ្មានទីតាំងចំនួន ៧២នាក់ ឲ្យស្នាក់នៅជា អចិន្ត្រៃយ៍ក្នុងមជ្ឈមណ្ឌលពោធិ៍សែនជ័យ

-មន្ទីរ ស.អ.យ ខេត្តកណ្តាលបានសហការជាមួយអង្គការ JSC ផ្តល់ទុនឲ្យប្រជាជនក្រីក្រខ្ចីប្រកបរបរប្រចាំថ្ងៃ សរុបចំនួន ១៣០គ្រួសារ និងផ្តល់អំណោយដល់គ្រួសារជនអនាថា និងជនចំណាកស្រុកសរុបចំនួន ៩៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានសារុង ប៊ីចេង ខ្លឹម សាប៊ូ បាន បានដែក និងបង្កន់

-បានផ្សព្វផ្សាយ ការយល់ដឹងពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដល់ប្រជាជនសរុបចំនួន ៤.៤៥៣ នាក់ ក្នុងនោះ ខេត្តកំពង់ចាមចំនួន ០៧នាក់ និងខេត្តកោះកុងចំនួន ៤.៤៤៦នាក់

**គ-ការទប់ស្កាត់ការរីករាលដាលជំងឺហ៊ូន អេដស៍**

អង្គការណេសេដើរជាមួយស្រ្តីកម្ពុជាបានទទួលស្រ្តីផ្ទុកមេរោគអេដស៍ចំនួន ០៤នាក់ឲ្យស្នាក់នៅ ការផ្តល់ សម្លៀកបំពាក់ អាហារបំប៉នសុខភាព សាប៊ូ ថ្នាំដុះធ្មេញ មុង ភួយ កន្ទេល ខ្នើយ និងអង្គការទឹកចិត្តម្តាយបានផ្តល់ ថ្នាំពន្យា និងការថែទាំពិសេស ។

**ឃ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ**

-បានចូលរួមសិក្ខាសាលាប្រចាំតំបន់ ស្តីពីកិច្ចការសង្គម និងការវិភាគថវិកាដែលឆ្លើយតបនឹងយេនឌ័រ សម្រាប់ប្រទេសជាសមាជិកអាស៊ាននៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ។

**ង-ការងារប្រតិបត្តិការជួញដូរមនុស្ស និងការធ្វើសមាហរណកម្មជនរងគ្រោះ**

**ង-១-ការប្រតិបត្តិការជួញដូរមនុស្ស**

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ

-បានរៀបចំវគ្គបណ្តុះបណ្តាលសាកល្បង លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អន្តរាគមន៍ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនិងសេចក្តីព្រាងឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរ មនុស្សចំនួន ០២លើក នៅខេត្តសៀមរាប។

**ង-២-ការងារសមាហរណកម្ម និងកិច្ចការពារជនរងគ្រោះ**

-បានចូលរួមកិច្ចប្រជុំស្តីពីការប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារក្នុងតំបន់អាស៊ាន នៅទីក្រុងបាលី ប្រទេស ឥណ្ឌូនេស៊ី។

**ង-៣-ការងារមណ្ឌលសំបកដោយប៉េត**

-ទទួលបានជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិរត្តន៍ចំនួន ១៧នាក់ ស្រី ០៤នាក់ និងបាន បញ្ជូនទៅស្នាក់នៅបណ្តោះអាសន្ន រៀនសូត្រចំណេះទូទៅ និងជំនាញ ក្នុងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិចំនួន

០៦នាក់ អង្គការដំណាក់ទឹកចំនួន ០៧នាក់ អង្គការគ្រួសារថ្មីប៉ោយប៉ែកចំនួន ០១នាក់ និងអង្គការកុមាររីករាយចំនួន ០៣នាក់

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ០៦នាក់ ដោយក្នុងម្នាក់ទទួលបាន ខោ ២ អាវយឺត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាត់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំជុសធ្មេញ ១ ប្រាសជុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៥ករណី។

**២. ការងារអភិវឌ្ឍន៍**

**អភិវឌ្ឍន៍សុខុមាលភាពកុមារ និងយុវនីតិសម្បទា**

**ក-ការងារសុខុមាលភាពកុមារ**

**ក-១-ការងារបង្រៀមមណ្ឌលកុមារកំព្រា និងការថែទាំកុមារ**

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការសរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលបានសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឲ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលគៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជាបារាំងហុងគ្រី អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាប ទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុង មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗ ទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធី ផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

-បានចេញប្រកាសលុបឈ្មោះកុមារចេញពីបើកប្រាក់គោលនយោបាយចំនួន ១៣នាក់ និងបញ្ជូលកុមារឲ្យស្នាក់នៅក្នុងមណ្ឌលរដ្ឋនិងទទួលរបបគោលនយោបាយចំនួន ០៤នាក់

-ឯកឧត្តម **វង សុផា** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រានៅបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងគ្រី និងមណ្ឌលកុមារគៀនឃ្លាំងចំនួន ១៣៩នាក់ ដោយម្នាក់ៗទទួលបាន ខោអាវសិស្ស ១កំប្លែ សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ និងថវិកា ១០.០០០៛ លោកគ្រូ អ្នកគ្រូចំនួន ១៥នាក់ ម្នាក់ៗទទួលបានថវិកា ៣០.០០០៛ ក្រុមប្រឹក្សាឃុំ ៣នាក់ ម្នាក់ៗទទួលបានថវិកា ១០០.០០០៛ ចំណែក មណ្ឌលបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងគ្រីទទួលបាន អង្ករ ៣០០គ.ក សម្ភារៈផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងថវិកា ៣.០០០.០០០៛ និងមណ្ឌលកុមារគៀនឃ្លាំងទទួលបានអង្ករ ២០០គ.ក សម្ភារៈផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងថវិកា ២.០០០.០០០៛

-បានបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ បុគ្គលិកអង្គការ និង គ.ក.ន.ក នៅខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ នៅស្រុកពញាឮ ខេត្តកណ្តាល ដែលមានអ្នកចូលរួមចំនួន ២៧១នាក់

-បានសហការជាមួយជនបង្គោលរាជធានីភ្នំពេញ ចុះស៊ើបអង្កេត និងបិទមណ្ឌលអង្គការសុខាសាកុមារកម្ពុជាក្រោយពីរកឃើញភាពមិនប្រក្រតី

-បាននិងកំពុងពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ និងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។

**ក-២-ការងារថែទាំជំនួសចំពោះកុមារ និងអធិការកិច្ច**

-បានសម្របសម្រួល និងបង្រួបបង្រួមកុមារឲ្យទៅរស់នៅក្នុងគ្រួសារវិញចំនួន ២២នាក់

-បានចុះពិនិត្យ និងដោះស្រាយករណីដីសម្បទានរបស់មណ្ឌលអង្គការទ្រទ្រង់សម្ព័ន្ធភាពក្តីសង្ឃឹមកម្ពុជា ដែលត្រូវបែងចែកឲ្យទៅមន្ទីរ ស.អ.យ ខេត្តកំពត។

**ក-៣-ការងារសុំកូនក្នុងប្រទេស**

-បានសម្របសម្រួលឲ្យជនបរទេសធ្វើជាឪពុកម្តាយធម៌កុមារកម្ពុជា

-បានសម្របសម្រួល និងអន្តរាគមន៍ជូនឪពុកម្តាយធម៌ដែលមានបំណងនាំកូនធម៌កម្ពុជាទៅកំសាន្ត និងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

-បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារពីទីភ្នាក់ងារសុំកូនអ៊ីតាលីចំនួន ៥០ករណី។

**ក-៤-ការងារសុំកូនអន្តរប្រទេស**

-បានពិនិត្យ កែសម្រួលទម្រង់របស់ កុមារ អ្នកសុំ ទីភ្នាក់ងារ របាយការណ៍ក្រោយសុំកូន និងនីតិវិធីសុំកូន អន្តរប្រទេស

-បានរៀបចំសេចក្តីប្រកាសជូនដំណឹងដល់ទីភ្នាក់ងារសុំកូនអន្តរប្រទេស ស្តីពីកិច្ចព្រមព្រាមទ្វេភាគីដែលមាន បំណងធ្វើប្រតិបត្តិការសុំកូនពីកម្ពុជា និងកំពុងស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

-បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារពីទីភ្នាក់ងារសុំកូនអ៊ីតាលីចំនួន ៣២ករណី។

**ខ-ការងារយុវនីតិសម្បទា**

**ខ-១-ការអប់រំ ឧបស្ថាភូមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងញៀន**

បានពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួង ស.អ.យ និងក្រសួងសុខាភិបាល ស្តីពីការបន្ស៊ាប និងការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

-បានសហការជាមួយគម្រោងយុត្តិធម៌សហគមន៍ រៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តគម្រោងភាពជា ដៃគូនៃជំនួយផ្នែកយុត្តិធម៌សហគមន៍នៅកម្ពុជា។

**ខ-២-ការការពារអេនីតិជន**

-បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន

-បានសហការជាមួយអង្គការអ៊ីណូដូចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារតាមម្តាយ ស្ត្រីមានផ្ទៃពោះ នៅ ក្នុងពន្ធនាគារខេត្តសៀមរាប

-មន្ទីរ ស.អ.យ ខេត្តកំពត បានបញ្ជូនកុមាររងគ្រោះដោយអំពើហិង្សាផ្លូវភេទម្នាក់ទៅទទួលសេវាបន្តនៅអង្គការ មេត្រីអន្តរជាតិដើម្បីអាស៊ី និងបានសហការជាមួយអង្គការមានសមត្ថកិច្ចចាប់ជនល្មើសបញ្ជូនទៅតុលាការ។

**ខ-៣-ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន**

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ០៨នាក់ មក អប់រំ កែប្រែ និងបញ្ជូនទៅស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅមណ្ឌលឱកាសខ្ញុំ

-បានចុះត្រួតពិនិត្យស្ថានភាពរស់នៅ និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលកំពុងស្នាក់នៅក្នុង មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់រដ្ឋទាំង ៧

-ខែសីហា ឆ្នាំ២០១៤ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀននៅសល់ជាក់ស្តែងនៅក្នុងមណ្ឌល ចំនួន ៩៥៩នាក់ ក្នុងនោះ មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យចំនួន ១១៩នាក់ មណ្ឌលឱកាសខ្ញុំរាជធានី ភ្នំពេញចំនួន ៤១៣នាក់ មជ្ឈមណ្ឌលពិភពថ្មីភ្នំសង្ឃីខេត្តបាត់ដំបងចំនួន ៨១នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកង រាជអាវុធបាត់ខេត្តបាត់ដំបងចំនួន ១០៤នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធបាត់ខេត្តបន្ទាយមានជ័យចំនួន ១៥៩នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តសៀមរាបចំនួន ៤៨នាក់ និងមជ្ឈមណ្ឌលបញ្ជាការ ដ្ឋានកងរាជអាវុធបាត់ខេត្តព្រះសីហនុចំនួន ៣៥នាក់។

**ខ-៤-ការស្តារនីតិសម្បទាអេនីតិជនទំនាស់និងច្បាប់**

-បានពិនិត្យកែសម្រួលសេចក្តីព្រាងក្រមសីលធម៌ស្តីពីកិច្ចការពារកុមារ

-មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយដល់សហគមន៍ ស្តីពីការទប់ស្កាត់ការជួញដូរស្រ្តី និងកុមារចំនួន ០៨លើក មានចូលរួមសរុបចំនួន ៨០០នាក់

-មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ធ្វើការអប់រំវិន័យ សីលធម៌ រស់នៅចំនួន ០២លើក ដល់ពិរុទ្ធជន និងបានចុះសួរសុខទុក្ខកុមារក្នុងពន្ធនាគារចំនួន ១៨នាក់។

**គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ( ក.ជ.ក )**

-រៀបចំទស្សនាទានដើម្បីបង្កើតប្រព័ន្ធការពារកុមារនៅថ្នាក់ជាតិ

-រៀបចំសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការការពារកុមារថ្នាក់ជាតិ

-បានរៀបចំនិងបោះពុម្ពសៀវភៅសិក្សាស្តីពីសិទ្ធិកុមារ

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគម្រោងដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមន្ត្រី លេខាធិការដ្ឋាន ក.ជ.ក ខេត្តកែប ដែលមានអ្នកចូលរួមចំនួន ៤០នាក់

-បានធ្វើបទបង្ហាញអំពីសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារដល់ មន្ត្រីនាយកដ្ឋានចំនួន ៥ នៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្បុងឃុំ និង ខេត្តសៀមរាប

-ធ្វើបច្ចុប្បន្នភាពជាប្រចាំ គេហទំព័រ ក.ជ.ក ( www.cncc.gov.kh ) មានអ្នកចូលទស្សនាចំនួន ៤៤៨ដង មក ពី២៥ប្រទេស

-បានកំពុងពិនិត្យ កែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ ក.ជ.ក។

**ឃ-ការងារពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ**

-បានរៀបចំសិក្ខាសាលាជូនដ្ឋាន និងគោលការណ៍ណែនាំ និងគោលនយោបាយថែទាំជំនួសចំពោះ កុមារនៅខេត្តកំពត និងខេត្តកណ្តាល ដែលមានអ្នកចូលរួមចំនួន ២០១នាក់

-បានរៀបចំសិក្ខាសាលាស្តីពីការធ្វើផែនការ និងការបញ្ជូនកុមារនៅខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួម ចំនួន ១៦៩នាក់

-បានធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយ រងគ្រោះ (ក.ជ.ក.វ) ដែលមានឈ្មោះថា [www.novctf.gov.kh](http://www.novctf.gov.kh)

**៣.ការងារអេទិភាពទី៣**

**អតិថិជនសុខុមាលភាពជនពិការ**

**ក-ការងារសុខុមាលភាពជនពិការ**

-រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ

-រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ

-បានសហការជាមួយអង្គការ CIOMAL ចុះផ្សព្វផ្សាយអំពីជំងឺយួងនៅតាមរោងចក្រចំនួន ០៦។

**ខ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ**

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយព្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបាន ចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២នាក់ អេឡិចត្រូនិចចំនួន ៤២នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរ ស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុលទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយ ការងារជូនជនពិការបានចំនួន ២៨នាក់

-បាននិងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើស រើសជនពិការចូលបម្រើការងារ។

**គ-ការងារមូលនិធិជនពិការ**

-បានប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៥ អាណត្តិទី២

-ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា [www.pwdf.gov.kh](http://www.pwdf.gov.kh)

-បានរៀបចំសេចក្តីព្រាងឈុតអប់រំខ្លី “ការជ្រើសរើសជនពិការចូលបម្រើការងារ”

-បានចុះប្រមូលប្រាក់ពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការបានពី ១៦ទីតាំង នៅរាជធានីភ្នំពេញ ទទួលបានថវិកា ប្រាក់ខ្មែរចំនួន ២.៨៦៧.១០០៛ ប្រាក់ថៃចំនួន ២០បាត ប្រាក់រៀកណាមចំនួន ៥៩៨.០០០ដុង ប្រាក់ ម៉ាឡេស៊ីចំនួន ៤៥រឹងហ្គីត ប្រាក់អាមេរិកចំនួន ១៧២ដុល្លារ និងប្រាក់ចិនចំនួន ៨២យ៉ង់

-បានចេញប្រកាសតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍នៅខេត្តពោធិ៍សាត់ មណ្ឌលគិរី ប៉ៃលិន ព្រះវិហារ និងខេត្តស្វាយរៀង។

**គ-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ**

-ក្នុងខែសីហា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បានផ្តល់សេវាស្តារ លទ្ធភាពគ្រប់ប្រភេទជូនជនពិការបានចំនួន ៣.៣៩៨នាក់ ក្នុងនោះ ស្រីចំនួន ៨៣៥នាក់។ ទន្ទឹមនេះ ជនពិការដែល មកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក៏បានទទួលការឧបត្ថម្ភជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅ មកផងដែរ

-បានផលិតឧបករណ៍សិប្បនិម្មិតនិងរណាបចំនួន ១.០១៧គ្រឿង និងបែងចែកទៅតាមមជ្ឈមណ្ឌលស្តារចំនួន ១.០៩៣គ្រឿង។

**គ-១-១-ការស្តារលទ្ធភាពពលកម្មកាយសម្បទា**

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ២.៧០៧នាក់ ស្រីចំនួន ៦៤៧នាក់ និងជនពិការដោយ សារមិនចំនួន ១.២៨៩នាក់។

**គ-១-២-ការស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ**

បានផ្តល់សេវាស្តារវេជ្ជសាស្ត្រជូនជនពិការចំនួន ៦៩១នាក់ ស្រីចំនួន ១៨៨នាក់។

**៤.ការងារអេទិភាពទី៤**

**អតិថិជនសុខុមាលភាពមនុស្សចាស់**

-គិតមកដល់ខែសីហា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិកសរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៤ សំដៅជួយគ្នាទៅវិញទៅមកនៅតាមសហគមន៍

សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំបុណ្យសព និងការលើកកម្ពស់សុខុមាលភាព

- បានពិនិត្យ កែសម្រួលគោលនយោបាយជាតិ ស្តីពីមនុស្សចាស់
- រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា
- ពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់
- ពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈ

កម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

**៥. ការងារអាទិភាពទី៥**

**អភិវឌ្ឍរបបសន្តិសុខសង្គមមន្ត្រីរាជការស៊ីវិល**

- បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ២៥៩នាក់
- ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់គេហដ្ឋាន

ចំនួន ១៨៩នាក់

- បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ៣១៣នាក់ ក្នុងនោះ និវត្តជនចំនួន ៣១៣នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ៣៤៣នាក់

- បានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំថ្ងៃ និងផ្តល់សលាកប្រគល់ជូនសិទ្ធិវន្តដែលទើបនឹងចូលនិវត្តន៍

- បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តចំនួន ២៣៧នាក់
- បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកសពនិវត្តជន ៥៧នាក់
- ផ្ទេរការគ្រប់គ្រង និងរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិលចំនួន ០៧នាក់

- លុបឈ្មោះនិវត្តជនចំនួន ០៣នាក់ និងលុបឈ្មោះកូនអ្នកនៅក្នុងបន្ទុកចំនួន ០៨នាក់
- បានកែតម្រូវកាំប្រាក់ និងប្រាក់សោធនប្រចាំខែជូននិវត្តជនសរុបចំនួន ១៨នាក់
- ចុះត្រួតពិនិត្យស្ថានភាពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិបានចំនួន ១៧៨នាក់
- បានចុះពិនិត្យការបើកផ្តល់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងគ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៦៨នាក់

-បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា [www.nssfc.gov.kh](http://www.nssfc.gov.kh)។

**៦. ការងារអាទិភាពទី៦**

**អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន**

**ក-បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)**

- បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារ ជាប្រចាំ
- បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងគ្រួសារ ដែលផ្ទេរមកក្រសួង ស.អ.យ
- បានបើកផ្តល់ប្រាក់របបប្រចាំខែសីហា ឆ្នាំ២០១៤ ជូនអតីតយុទ្ធជន
- បានផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ៦៧គ្រួសារ
- បញ្ចូលបន្ទុកអតីតយុទ្ធជននៅតាមរាជធានី ខេត្ត ចំនួន ១២នាក់
- ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃចំនួន ១៨៩នាក់
- បានផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជននៅតាមរាជធានី ខេត្ត

ចំនួន ២៧នាក់ គិតជាទឹកប្រាក់សរុប ១២២.៣៤២.១៦៦រៀល

- បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងឆមាសទី១ ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត នៅទីស្តីការក្រសួង ស.អ.យ ដែលមានអ្នកចូលរួមចំនួន ៣០០នាក់

**តារាងកំណត់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	១៣	១	១	១១	-	៦	-	១៩	១៣០.០០០រ
២	ជនមរណៈ	៦២	២៣	៣៣	៥៥	-	៩៥	-	២០៥	៦.៣៣៥.៦០០រ
៣	ជនពិការ	-	-	-	-	-	-	-	-	-
៤	និវត្តជន	-	-	-	-	-	-	-	-	-
៥	ជនបាត់បង់	-	-	-	-	-	-	-	-	-

សរុប	៧៥	២៤	៣៤	៦៦	-	១០០	-	២២៤	១.៦៦០.០០០៛
------	----	----	----	----	---	-----	---	-----	------------

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ៖**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៥	៧	២	៤៥	-	១១	-	៦៥	៣៨៦.៨០០៛
២	ជនមរណៈ	២	-	-	១	-	-	-	១	៦.០០០៛
៣	ជនពិការ	៣០	-	-	១៧០	-	៥៥៩	-	៧២៩	៩.៣៦៣.៧៩០៛
៤	និវត្តជន	៧	-	-	១០២	-	៥៥៥	-	៦៥៧	៦.១៤៤.៦៣៨៛
៥	ជនបាត់បង់	-	-	-	៣	-	១០	-	១៣	៦៨.០០០៛
<b>សរុប</b>		<b>៤៤</b>	<b>៧</b>	<b>២</b>	<b>៣២១</b>	<b>-</b>	<b>១.១៣៥</b>	<b>-</b>	<b>១.៤៦៥</b>	<b>១៤.៩៦៩.២២៨៛</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពលី និងមរណៈវិញ៖**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	១៣	-	-	១៣	-	១០	-	២៣	៤.៣១៣.៤៤៨៛
២	និវត្តជន	១២	-	-	១២	-	៦	-	១៨	៤.៧៧២.៥០១៛
៣	ជនបាត់បង់	១	-	-	១	-	៣	-	៤	៣៨១.៣៨៦៛
<b>សរុប</b>		<b>២៦</b>	<b>-</b>	<b>-</b>	<b>២៦</b>	<b>-</b>	<b>១៩</b>	<b>-</b>	<b>៤៥</b>	<b>៩.៤៧៧.២៩៥៛</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**ស្ថិតិអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលបានប្រាក់របបសន្តិសុខសង្គមក្នុងខែសីហា ឆ្នាំ២០១៤៖**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលបានរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣៣.៦០២	១០.៧៣៤	១៧.៧៩២	២៣.១៦២	២០៥	២១.១៥៤	-	៧៣.០៥២	៥៣៨.៩១៧.៦០០៛
២	ជនមរណៈ	៥.២៣០	៩៨៦	១.៧១៩	៤.១៦២	៥០	៥.៦៦០	-	១២.៥៧៧	៩២.៦៨០.០០០៛
៣	ជនពិការ	២៧.២០៥	-	-	២៤.០៤៣	-	២៣.១៦២	១.២៤៦	៤៨.៤៥១	១០.២៧៩.៦០៨.៤២៧៛
៤	និវត្តជន	២៣.៨៦១	-	-	២០.៩៩៣	-	១៧.៤២៦	-	៣៨.៤១៩	១០.៦៣៨.២៤០.៨៣៩៛
៥	ជនបាត់បង់	១.៧០១	-	-	១.៣៨៥	-	១.៣៧១	១៣	២.៧៦៩	៥៩៧.០៦២.៤២៩៛
<b>សរុប</b>		<b>៩១.៥៩៩</b>	<b>១១.៧២០</b>	<b>១៩.៥១១</b>	<b>៧៣.៧៤៥</b>	<b>២៥៥</b>	<b>៦៨.៧៧៣</b>	<b>១.២៥៩</b>	<b>១៧៥.២៦៣</b>	<b>២២.១៤៦.៥០៩.២៩៥៛</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**ខ.ការងារអតីតយុទ្ធជន**

-ក្នុងខែសីហា ឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណាសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ២០០សព

-គិតពីឆ្នាំ២០០៨ មកដល់ខែសីហា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.៨៦៣ សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៤.៣៧៣សព នៅសល់ ១.៤៩០សព

-បានពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណាសង្គ្រោះរបស់ ស.អ.ក រាជធានី ខេត្ត និងរៀបចំសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិក ស.អ.ក ចំនួន ៦០សព

-បានទទួលសំណុំបែបបទអ្នកដាក់ពាក្យស្នើសុំសម្បទានដីសង្គមកិច្ចរបស់មន្ទីរ ស.អ.យ រាជធានីភ្នំពេញ ចំនួន ៣០៤គ្រួសារ។

**៧.ការងារអនិភាពទី៧**

**សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា**

ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

**៨.ការងារអនិភាពទី៨**

**អតិថិជនសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ**

**១.ការងារអន្តរជាតិ និងមុខ្នងកម្រិត**

**ក.ការងារអន្តរជាតិ**

-បានរក្សាទុក និងតម្កល់លិខិតបទដ្ឋានគតិយុត្ត មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់

- បានទទួលលិខិតចូលចំនួន ៣៩១ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៦១២ច្បាប់
- បានចេញលិខិតបេសកកម្មចំនួន ៩៣ដង។

**ខ.ការងារបុគ្គលិក**

- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៥៨៥នាក់ (ថ្នាក់ជាតិ ៥៩៥នាក់ និងក្រោមជាតិ ៩៩០នាក់)
- បុគ្គលិកជាប់កិច្ចសន្យាសរុប ៨០៦នាក់ (ថ្នាក់ជាតិ ២៦១នាក់ និងក្រោមជាតិ ៥៤៥នាក់)
- ផ្ទេរចេញចំនួន ០២នាក់
- តែងតាំងចំនួន ០៧នាក់ និងផ្ទេរការកិច្ចចំនួន ០១នាក់

**គ.ការងារបៀវត្សរ៍**

- រៀបចំប្រាក់បៀវត្សរ៍ប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា
- រៀបចំបៀវត្សរ៍ជូនមន្ត្រីតែងតាំងថ្មីចំនួន ០៩នាក់
- ដំឡើងឋានន្តរស័ក្តិ ថ្នាក់ចំនួន ០៤នាក់
- បញ្ចូលក្របខ័ណ្ឌថ្មីចំនួន ៥៩នាក់
- ដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ចំនួន ០១នាក់
- រៀបចំប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការបន្ទាប់ពីដាក់ឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សរ៍ចំនួន ០១នាក់
- បញ្ចូលអ្នកក្នុងបន្ទុកជា កូនចំនួន ០៣នាក់ និងប្រពន្ធចំនួន ០៥នាក់។

**ឃ.ការងារអភិវឌ្ឍន៍ធនធានមនុស្ស**

- បានផ្សព្វផ្សាយព័ត៌មានស្តីពីការ ផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការតាមក្រសួងស្ថាប័ននានា
- បានបញ្ជូនមន្ត្រីរាជការចំនួន ០៩នាក់ ចូលរួមសន្និសីទ សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ
- បានបញ្ជូនមន្ត្រីចំនួន ០២នាក់ ទៅបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល និងមន្ត្រី ១នាក់ ទៅសិក្សាស្តីពីការងារសង្គមកិច្ច នៅប្រទេសញូវសេឡែន រយៈពេល ០១ឆ្នាំ ។

**២.ការងារផែនការ ស្ថិតិ និងសរុប**

- បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ: [www.mosvy.gov.kh](http://www.mosvy.gov.kh) មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ
- បានរៀបចំរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍លទ្ធផលការងាររយៈពេល ១ឆ្នាំ ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែសីហា ឆ្នាំ២០១៤ របស់ក្រសួង
- បានប្រជុំចង ក្រុងស្តុចនាករសមិទ្ធកម្មរបស់ក្រសួង
- បានបោះពុម្ព និងរៀបចំពិធីប្រកាសដាក់ឲ្យអនុវត្តផ្លូវការផែនការយុទ្ធសាស្ត្រ ២០១៤-២០១៨ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

**៣.ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់**

**ក.ការងារបើកផ្តល់**

- ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ
- បានបើកផ្តល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដេកូ ភាវាងស្ថានភាពថវិកាគិតមកដល់ខែកក្កដា ឆ្នាំ២០១៤

ល.រ	អត្ថន័យចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១៤	ស្ថានភាព គណនាទានថ្មី	អនុវត្តជាក់ស្តែង	ថវិកានៅសល់	ភាគរយ
	<b>សរុបរួម</b>	<b>43,672,500,000</b>	<b>42,272,500,000</b>	<b>22,050,416,443</b>	<b>20,222,083,557</b>	<b>52.16%</b>
60	ការទិញ	2,348,000,000	2,348,000,000	1,507,562,370	840,437,630	64.21%
61	សេវាខាងក្រៅ	649,800,000	649,800,000	291,564,600	358,235,400	44.87%
62	សេវាខាងក្រៅផ្សេងៗ	2,054,800,000	2,054,800,000	872,866,114	1,181,933,886	42.48%
64	បន្ទុកបុគ្គលិក	7,740,900,000	7,740,900,000	4,174,895,259	3,566,004,741	53.93%



65	ឧបត្ថម្ភកម្ម និងជំនួយសង្គម	30,859,000,000	29,459,000,000	15,203,528,100	14,255,471,900	51.61%
63	ពន្ធ និងអាករ	20,000,000	20,000,000	-	20,000,000	0.00%

**ខ.ការងារលទ្ធកម្ម ជួសជុល សាលសង់ ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម និងប្រេងឥន្ធនៈ**

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទ ក្រសួង។

**៤.ការងារសហប្រតិបត្តិការអន្តរជាតិ អាស៊ាន និងពិភពលោក**

-បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន ០៤គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១៤១ ដែលមានថវិកាសរុបចំនួន ១៦៣.៧៤៨.៥៦៥,៥៣ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៥២អង្គការ មានគម្រោងទឹកប្រាក់សរុប ចំនួន ៦៣.៨២៩.៥១១,២១ដុល្លារសហរដ្ឋអាមេរិក

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីសុំទិដ្ឋាការចូល និងពន្យាទិដ្ឋាការជូនអង្គការចំនួន ០១ករណី មាន មនុស្សចំនួន ០២នាក់

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីនាំចូលសម្ភារៈ ឧបករណ៍ដែលការបង់ពន្ធជាបន្ទុករបស់រដ្ឋជូនអង្គការ ចំនួន ០៨ករណី

-បានសម្របសម្រួលស្នើសុំទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីស្នើសុំអនុស្សរណៈបន្ត ជូនអង្គការចំនួន ០២ករណី

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ០៩ដង។

**៥.ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង**

-បានចុះធ្វើអធិការកិច្ចការអនុវត្តការងាររបស់មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ កែ លម្អការអនុវត្តកូនាទី ភារកិច្ច របស់មន្ទីរ។

**II-ទិសដៅអនុវត្តបន្ត**

**១.អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងខ្មោចគ្រោះ និងកិច្ចការគ្រួសារ**

-ស្រង់ស្ថិតិប្រជាជនរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់

-ក្តាប់ស្ថិតិជនអនាថា នៅតាមរាជធានី ទីក្រុង ទីប្រជុំជននានា និងទប់ស្កាត់ការហូរចូលមកទីក្រុង និងទីប្រជុំជន ប្រឆាំងជនទៅកាន់ប្រទេសជិតខាងនិងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព

-ត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ទស្សនទាន និងការវិភាគយេនឌ័រ និងផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ

-រៀបចំប្រមូលទិន្នន័យជនរងគ្រោះ រងផលប៉ះពាល់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាចសាហាវ ផ្សេងៗ

-បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា សមាហរណកម្ម ប៉ាន់ប្រមាណ និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បោះពុម្ព និងផ្សព្វផ្សាយប្រកាសលេខ ១២៧៤ សអយ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីបទដ្ឋាន អប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមណ្ឌល

-អនុវត្តសាកល្បងលើសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តបទដ្ឋាន អប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-ជំរុញអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះ ដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទពីគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើ អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ

-បន្តផ្សព្វផ្សាយលិខិតបទដ្ឋានគិតិយុត្តពាក់ព័ន្ធការងារជួញដូរមនុស្សដល់អ្នកផ្តល់សេវា និងក្រុមប្រឹក្សាយុំ សង្កាត់។

**២.អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា**

-បន្តចេញប្រកាសបញ្ជាបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រាបស់រដ្ឋនិងអង្គការ និងផ្សព្វផ្សាយអំពី ទម្រង់ក្នុងការបញ្ជាបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ

-បន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ប្រធានមន្ទីរ ស.អ.យ ជនបង្គោលកិច្ចការនារី និងកុមារឃុំ សង្កាត់ និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ នៅខេត្តកណ្តាល

- បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ
- បន្តរៀបចំកែសម្រួលសៀវភៅផ្គត់ផ្គង់មានស្តីពីស្តុកស្តុនអន្តរប្រទេសជាភាសាខ្មែរ និងអង់គ្លេស
- ធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់រដ្ឋបាលស្តុកស្តុនអន្តរប្រទេស
- រៀបចំបោះពុម្ពកម្រងឯកសារ បទដ្ឋានគតិយុត្តរបស់រដ្ឋបាលស្តុកស្តុនអន្តរប្រទេស
- បន្តពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលស្តុកស្តុនអន្តរប្រទេស

-បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាណាព្យាបាល ដើម្បីបញ្ជូន ទទួលមកថែទាំ អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បន្តស្វែងរកដៃគូដើម្បីអភិវឌ្ឍវិស័យយុវនីតិសម្បទា និងពង្រឹងសេវាស្តារនីតិសម្បទាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ

-បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់នឹងច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទល្មើសនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាភាពញៀនគ្រឿងញៀន

-រៀបចំប្រកាសអន្តរក្រសួងស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលមានអាយុចាប់ពី ៣ (បី) ឆ្នាំឡើងទៅ

-បន្តចេញប្រកាសបញ្ចេញបញ្ជូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការបន្ស្សាប និងការព្យាបាលទាំងផ្លូវកាយនិងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥

-គ្រៀមរៀបចំអបអរសាទរខួបលើកទី២៥ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ និងខួបលើកទី២២ នៃការផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកុមារនៃព្រះរាជាណាចក្រកម្ពុជា

-រៀបចំរបាយការណ៍ឆ្លើយតបនឹងកម្រងសំណួររបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តវិធីសារបន្ថែមនៃអនុសញ្ញា ស្តីពីសិទ្ធិកុមារ ស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្ម និងរូបភាពអាសអាភាសកុមារ

-រៀបចំបោះពុម្ព និងចែកផ្សាយព្រឹត្តិបត្រស្ថានភាពកុមារលេខទី៣របស់ ក.ជ.ក ដល់ក្រសួង ស្ថាប័នអង្គការពាក់ព័ន្ធ

-រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលសិទ្ធិកុមារ

-រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារដល់ក្រុមប្រឹក្សាឃុំ សង្កាត់។

**៣-អភិវឌ្ឍសុខុមាលភាពជនពិការ**

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្របតាមគោលនយោបាយជាតិ ស្តីពីជនពិការ

-បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍

-បន្តនិរន្តរភាពកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ

-ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ

-ជំរុញការផ្តល់របបគោលនយោបាយជួយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍

-ជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា

- ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីជំរុញដំណើរការរដ្ឋបាលសិទ្ធិជនពិការ
- ជំរុញអនុវត្តនីតិវិធីធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នរដ្ឋ និងបន្តផ្សព្វផ្សាយដល់វិស័យឯកជន ក្នុងការទទួលបានជនពិការចូលបម្រើការងារ (រដ្ឋ ២% ឯកជន ១%)
- បន្តរៀបចំនីតិវិធីសម្រាប់សេវាព្យាបាលដោយចលនា
- បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ
- បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ
- ជំរុញការរៀបចំនីតិវិធីនៃការធ្វើអធិការកិច្ច វិធានការព្រមានដាក់កំហិត និងជាតិពិន័យផ្សេងៗ ចំពោះក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលមិនបានអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ
- រៀបចំលុកអប់រំខ្លី “ការជ្រើសរើសជនពិការចូលបម្រើការងារ” ដើម្បីចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ និងវិទ្យុ
- ជំរុញការរៀបចំតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយនៅតាមបណ្តាខេត្តមួយចំនួនទៀត

-បន្តពង្រីកការដាក់ហិបមូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត។

**៤-អតិថិជនសុខុមាលភាពមនុស្សចាស់**

- ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់
- ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត
- បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់
- បន្តរៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឲ្យកាន់តែប្រសើរឡើង។

**៥-អតិថិជនរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល**

- បន្តរៀបចំបែបបទដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ តាមសំណើរបស់ក្រសួង ស្ថាប័នសាមី
- បន្តចេញប្រកាសទទួលស្គាល់អតីតមន្ត្រីរាជការស៊ីវិលដែលធ្វើមកក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស ដែលទើបចូលនិវត្តន៍ និងអ្នកនៅក្នុងបន្ទុកថ្មី និងបម្រើសេវាការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ
- បន្តសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្ថែមប្រាក់សោធនជូនអតីតមន្ត្រីរាជការស៊ីវិល
- បន្តជំរុញរៀបចំប្រកាសអន្តរក្រសួងរវាងក្រសួងអាណាព្យាបាលនៃ ប.ជ.ស ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
- ជំរុញរៀបចំ និងដាក់ឲ្យដំណើរការសាខា ប.ជ.ស ក្រុង ស្រុក ខណ្ឌ នៅតាមរាជធានី ខេត្ត។

**៦-អតិថិជនសុខុមាលភាពអតីតយុទ្ធជន**

- បន្តចេញប្រកាសទទួលស្គាល់ អតីតយុទ្ធជនដែលធ្វើពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ លុបមុខសញ្ញាដែលផុតសុពលភាព
- ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន
- បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលនៅសេសសល់ និងអតីតយុទ្ធជនថ្មីដែលធ្វើពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
- ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញាដែលធ្វើបច្ចុប្បន្នភាពហើយមិនមកបើកប្រាក់ពីធនាគារ
- បន្តទទួល ពិនិត្យ និងរៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះ
- ពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
- ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ
- បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

-ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលត្រូវទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌

-ជំរុញសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់។  
**៧. សិក្សា ស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា**

-ជំរុញឲ្យមានសិក្សាស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាន និងប្រជាជនទូទៅ។

**៨. អតិថិជនសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ**

-បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

-បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗជូនមន្ត្រីរាជការស៊ីវិល

-ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឲ្យបានហ្មត់ចត់

- រៀបចំដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍នៅពេលដល់អាយុចូលនិវត្តន៍
- រៀបចំការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា
- រៀបចំផែនការក្របខ័ណ្ឌមន្ត្រីរាជការសម្រាប់ឆ្នាំ២០១៥
- ជំរុញសុំការឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ
- ជំរុញរៀបចំប្រព័ន្ធគ្រួតពិនិត្យ និងវាយតម្លៃ
- បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុងគេហទំព័ររបស់ក្រសួង ([www.mosvy.gov.kh](http://www.mosvy.gov.kh))

-ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងគម្លាភាព

-ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបញ្ជីគណនេយ្យ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

-ជំរុញអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាពការងាររបស់អង្គការ

-ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ

-បន្តចុះធ្វើអធិការកិច្ចមន្ទីរ ស.អ.យ ខេត្តប៉ៃលិន បាត់ដំបង និងកំពង់ធំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

រាជធានីភ្នំពេញ, ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៤  
រដ្ឋមន្ត្រី  
  
ស៊ី ស៊ីសី